







# CITY OF OAKLAND

Rent Adjustment Program

Department of Housing and Community Development

បទបញ្ជាអាសន្នបានចែងឡើងច្បាស់លាស់អំពីកំណត់ផ្តល់ដំណឹង។  
ចំពោះកំណត់ផ្តល់ដំណឹងការបណ្តេញចេញ និងការឡើងថ្លៃជួល  
នៅក្នុងករណីបទបញ្ជាបណ្តោះអាសន្នសូមអាន [Ordinance](#) ព័ត៌មានលំអិត។

**អ្នកជួលទីលំនៅអាចទាក់ទងកម្មវិធីសម្របសម្រួលថ្លៃជួល  
បើសិនជាមានសំណួរសូមទូរស័ព្ទទៅ (510) 238-3721 ឬផ្ញើអ៊ីម៉ែលទៅ  
RAP@oaklandca.gov. ព័ត៌មានកម្មវិធីសម្របសម្រួលផ្ទះជួលមាននៅ  
<https://www.oaklandca.gov/rap>.**

250 Frank H. Ogawa Plaza, Suite 5313  
Oakland, CA 94612  
[www.oaklandca.gov/RAP](http://www.oaklandca.gov/RAP)